

ចូលមើលគេហទំព័ររបស់យើង SCCVOTE.ORG



ការបោះឆ្នោតនៅពេលដែលកំពុងជាប់ឃុំឃាំង

បុគ្គលភាគច្រើនដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ខោនធី នៅតែមានសិទ្ធិបោះឆ្នោត ។

ស្ថានភាពស្ថិតក្នុងការឃ្នាំមើល	តើខ្ញុំអាចបោះឆ្នោតបាន ដែរ ឬ ទេ? (ចំណាំ៖ អ្នកគឺត្រូវតែមានអាយុ 18 ឆ្នាំឡើងដោយគិតត្រឹមថ្ងៃបោះឆ្នោតនៅខាងមុខនេះ ជាពលរដ្ឋអាមេរិក ជាអ្នករស់នៅរដ្ឋ California ហើយបច្ចុប្បន្ននេះមិនត្រូវបានគេរកឃើញថា អសមត្ថភាពមានបញ្ហាខាងផ្លូវចិត្តក្នុងការបោះឆ្នោតដោយតុលាការឡើយ) ។
បច្ចុប្បន្នកំពុងជាប់ពន្ធនាគាររដ្ឋ ឬ សហព័ន្ធសម្រាប់ការផ្ដន្ទាទោសពីបទឧក្រិដ្ឋ	អត់បានទេ
ស្ថិតនៅក្នុងការដោះលែងពី រដ្ឋ California	បាន
ស្ថិតនៅក្នុងការព្យួរទោស (មិនផ្លូវការ ឬ ផ្លូវការ)	បាន
ស្ថិតនៅក្រោមការឃ្នាំមើលរបស់សហគមន៍ក្រោយពីការដោះលែង (PRCS)	បាន
ស្ថិតនៅក្រោមការឃ្នាំមើលជាចាំបាច់	បាន
បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ ខោនធី	<ul style="list-style-type: none"> • ពីព្រោះការជាប់ឃុំឃាំងគឺជាលក្ខខណ្ឌនៃការព្យួរទោសរបស់អ្នក៖ បាន • ដោយសារតែអ្នកត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ (មិនមែនជាទោស "ដាច់ដោយឡែក")៖ បាន • ដោយសារតែការកាត់ទោសពីបទឧក្រិដ្ឋជាមួយ "ការកាត់ទោសដាច់ដោយឡែក" ដែលរួមបញ្ចូលទាំងការជាប់ឃុំឃាំង ហើយរយៈពេលនៃការព្យួរទោសស្ថិតនៅក្នុងការឃ្នាំមើលជាចាំបាច់៖ បាន • ដោយសារតែការផ្ដន្ទាទោសលើបទឧក្រិដ្ឋច្បាប់ស្តីពីការរៀបចំរចនាសម្ព័ន្ធសុវត្ថិភាពសាធារណៈ ជាមួយការឃ្នាំមើលរបស់ PRCS ដើម្បីអនុវត្តតាម៖ បាន • ដោយសារតែការរំលោភបំពានលើការដោះលែង៖ បាន • ដោយសារតែអ្នកត្រូវបានផ្ដន្ទាទោស និង ដាក់ទោសពីបទឧក្រិដ្ឋ ហើយ កំពុងរង់ចាំការផ្ទេរទៅពន្ធនាគារសហព័ន្ធ ឬ រដ្ឋ៖ អត់បានទេ
ការរង់ចាំការចោទប្រកាន់លើបទឧក្រិដ្ឋ (អ្នកត្រូវបានចោទប្រកាន់ ប៉ុន្តែមិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ)	បាន
ការផ្ដន្ទាទោសជាប់ពន្ធនាគារ ឬ ការព្យួរទោសដោយសារបទល្មើសមជ្ឈិម។	បាន

- សម្ភារៈ រដ្ឋឡើងត្រូវបានផ្តល់ជូនដោយមណ្ឌលឃុំឃាំងដែលអ្នកត្រូវបានចាត់តាំងឱ្យស្ថិតនៅ
 1. បំពេញកាតស្នើសុំចុះឈ្មោះអ្នកបោះឆ្នោត ។ អ្នកអាចសាកសួរអ្នកសម្របសម្រួលការបោះឆ្នោតរបស់អ្នកអំពីកាត ។ អ្នកត្រូវតែចុះឈ្មោះបោះឆ្នោតយ៉ាងហោចណាស់ 15 ថ្ងៃ មុនថ្ងៃ បោះឆ្នោត ។
 2. បំពេញកាតចុះឈ្មោះបោះឆ្នោត និង ពាក្យសុំបោះឆ្នោតធ្វើតាមសំបុត្រ ។ រួមបញ្ចូលលេខកក់ # របស់អ្នកនៅលើឯកសារនីមួយៗ ។ ប្រគល់កាត និង លេខកក់ទៅអ្នកសម្របសម្រួលការបោះឆ្នោតរបស់អ្នក ឬ ផ្ញើត្រឡប់មកវិញតាមសំបុត្រ សហរដ្ឋអាមេរិក
 3. នៅពេលអ្នកទទួលបានសន្លឹកឆ្នោតរបស់អ្នក សូមគូសចំណាំដម្រើសរបស់អ្នក ហើយ ផ្ញើត្រឡប់ទៅអ្នកសម្របសម្រួលការបោះឆ្នោតតាមមណ្ឌល ឬ តាមសំបុត្ររបស់សហរដ្ឋអាមេរិក។
 4. បំពេញកាតចុះឈ្មោះអ្នកបោះឆ្នោត ពាក្យស្នើសុំបោះឆ្នោតធ្វើតាមសំបុត្រ និង សន្លឹកឆ្នោតបោះតាមសំបុត្រ នឹងត្រូវបានដឹកជញ្ជូនប្រកបដោយសុវត្ថិភាពទៅ និង មកពីការិយាល័យចុះឈ្មោះបោះឆ្នោត ដោយអនុប្រធាន ឬ សេវាកម្មប្រៃសណីយ៍ សហរដ្ឋអាមេរិក ។
- ត្រូវបានដោះលែងពីការឃ្នាំមើល
 - ចុះឈ្មោះឡើងវិញដើម្បីបោះឆ្នោតនៅពេលអ្នកត្រូវបានដោះលែងពីការឃ្នាំមើល ។
 - ទម្រង់ចុះឈ្មោះអាចរកបាននៅបណ្តាល័យសាធារណៈ និង ការិយាល័យរដ្ឋាភិបាលភាគច្រើន ឬ អ្នកអាចចុះឈ្មោះបោះឆ្នោតតាមអ៊ិនធឺណិត registertovote.ca.gov ។
 - ប្រសិនបើអ្នកត្រូវបានដោះលែងមុនពេលអ្នកទទួលបានសន្លឹកឆ្នោតបោះតាមសំបុត្រ នោះអ្នកអាចបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលបោះឆ្នោតណាមួយក៏បាន ។ អ្នកក៏អាចទូរសព្ទមកការិយាល័យរបស់យើងតាមលេខ (408) 299-VOTE (8683) ឬ ចូលមើលគេហទំព័ររបស់យើងតាមរយៈ sccvote.org ដើម្បីស្នើសុំសន្លឹកឆ្នោត ។